



ក្រសួងអប់រំ
នគរបាល ព្រះមហាក្សត្រ និង ព្រះរាជាណាចក្រកម្ពុជា
**CDRI—Cambodia's leading independent
development policy research institute**

ការវិភាគនៃទីក្រុងសាធារណៈកម្ពុជា **Flash Report on the Cambodian Economy**

មករា ២០១៣ / January 2013

រ៉ូ វឌ្ឍនា / Roth Vathana
បុន ដូរិនា / Pon Dorina

បកប្រែបាយ: យុ សិទ្ធិវិទ្យ និង ខេង ស៊ុន

ភ្នំពេញ កម្ពុជា

Phnom Penh, Cambodia

TO SUBSCRIBE, PLEASE CONTACT:

*Office address: #56, Street 315, Tuol Kork, Phnom Penh, Cambodia; postal address: CDRI, PO Box 622 Phnom Penh, Cambodia;
tel: (855-23) 881-384/881-701/881-916/883-603 ; fax: (855-23) 880-734 ; email: pubs@cdri.org.kh; website: <http://www.cdri.org.kh>*

ការបរក្រសាយភាងសំខាន់

ពាយការណ៍នេះ បកស្រាយពីសុចរាបសម្រាកដូចមួយចំនួននៅក្នុងជាន់ និងបណ្តាលប្រទេសជាន់ដើម្បីក្នុងកម្ម ដោយធ្វើការរបៀបផ្សេបត្តិលេខភ្លើនៃខ្ពស់នៅក្នុងវឌ្ឍន៍នេះ ជាមួយនឹងខែខែរបៀប។

ព្រឹងខេត្តកំពង់ចាម ២០១២ ចំនួនភ្លើរទសចរមកជល់សុបុ កែវ ១៥% ដោយតិច
ខេត្ត (៣៦% ដោយតិចមួយឆ្នាំមុន) ក្នុងនេះ ភ្លើរមកជល់ហេកែវ ១៧% (២៨%
ដោយតិចមួយឆ្នាំមុន) ភ្លើមកក្នុងបំណុលងើងងារ កែវ ៩៤% (៣៨៤% ដោយតិច
មួយឆ្នាំមុន) និង ភ្លើរមកព្រឹងនីងឱ្យ ត្រាក់ចេះ ២២% ប៉ុន្មានកែវ ២២% ដោយតិច
មួយឆ្នាំមុន។ នៅខេត្តដំលេះ តម្លៃអនុមតិត្រក្រោមសាងសុំសុបុនោះត្រូវបាន
ត្រាក់ចេះ ៦០,៤% ដោយតិចខេត្ត (៤% ដោយតិចមួយឆ្នាំមុន) មកត្រីម
៤៣,៨លានដុល្លារ ក្នុងនេះ តម្លៃអនុមតិត្រក្រោមសាងសុំសុបុនោះត្រូវបាន
ត្រាក់ចេះ ៤,៧% មកត្រីម ១២,៩លានដុល្លារ តម្លៃអនុមតិត្រូវបានប្រើប្រាស់ ត្រាក់ចេះ ១២,៦%
មកត្រីម ១១,៤លានដុល្លារ ហើយ តម្លៃអនុមតិត្រក្រោមសុបុនោះត្រូវបានប្រើប្រាស់ ត្រាក់ចេះ ៧៦,៤%
មកត្រីម ១៦,៨លានដុល្លារ។

គ្នាតីជីវិតានេះដើរ សន្តូប្បទ័រត្រួតពិនិត្យប្រើប្រាស់(ត្រូវមានទិន្នន័យ) ត្រាក់ចេះ ០,១%
ធ្វើបនិនិមីមុន ពេលកែវ ១,៦% ធ្វើបនិនិមីមុយត្រូវមុន) ក្នុងនេះ ត្រូវសរើវិធារណ៍
និងអេសជីថ្មានជាតិក្រសាង ត្រាក់ចេះ ០,៧% (កែវ ១,២% ធ្វើបនិនិមីមុយត្រូវមុន)
ត្រូវស្វាក់នៅនិងទិន្នន័យ កែវ ០,៤% (២,៥% ធ្វើបនិនិមីមុយត្រូវមុន) ហើយ
ត្រូវសរើវិធារណ៍ក្នុងនេះ និងស្វែកជីវិតានេះ នៅក្នុង ឬផ្លូវការ កែវ ៣,៩% ដើរបនិនិមីមុន។

ក្នុងខេត្ត ប្រចាំសំណាក់ ឡើងត្រួល ០,៧% ផ្សែបនីនៃខេត្ត (៥,៥% ផ្សែបនីនៃមួយឆ្នាំ មិន) ដូច ៤២,៨៩៧ល./គិត។ ប្រចាំថ្ងៃសុទ្ធល្អក់ត្រួល ០,៨% (កើន ២,៨% ផ្សែបនីនៃមួយឆ្នាំ មិន) មកព្រឹម ៩១០០ល./គិត។ អ្នកខែដែល ប្រាក់រូល ឡើងត្រួល ០,៩% ទល់នឹងប្រាក់រូល ផ្សែបនីនៃខេត្ត (៩,០% ផ្សែបនីនៃមួយឆ្នាំ មិន) ហើយឡើងត្រួល ០,៩% ទល់នឹងក្រាក់បាត់ចំណុច (០,៨% ផ្សែបនីនៃមួយឆ្នាំ មិន) និង ០,៩% ទល់នឹងប្រាក់រូលរីករាយស្ថិត នូវខែដែល សាច់ប្រាក់រាយស្ថិត ន្ទាក់ចំណុច ០,៨% ផ្សែបនីនៃខេត្ត (កើន ១៩,៥% ផ្សែបនីនៃមួយឆ្នាំ មិន) មកព្រឹម ២៦,៤៩៤,១៣៩៧លានរៀល ហើយ ទ្រួសកម្មប្រាក់សុទ្ធល្អក់ចំណុច ១,៦% (កើន ៤,៣% ផ្សែបនីនៃមួយឆ្នាំ មិន) មកព្រឹម ១៨,៤៩៣,៤៣៩៧លានរៀល។ កិច្ចការនៃសំណាក់ និង កើន ២,៨% (៣០,៥ ផ្សែបនីនៃមួយឆ្នាំ មិន) ដូច ២១,៣៩៤,២៣៩៧លានរៀល។

ការនៅចុះលទ្ធផល តើនេ ៨៧,៤% ធ្វើបន្ទីនឹងខេមន (២១៩,៦% ធ្វើបន្ទីនឹងមួយឆ្នាំមិន) ដូច ៩,៣លានដុល្លារ ហើយ ការនៅចុះលសិច្ចិថែក តើនេ ៨,៨% (២២,៨% ធ្វើបន្ទីនឹងមួយឆ្នាំមិន) ដូច ៦,៨លានដុល្លារ។ ការនៅចុះលសិច្ចារោះសំណង់ ឆ្នាំកំពុះ ៨៣% (៩៩,៦% ធ្វើបន្ទីនឹងមួយឆ្នាំមិន) មកត្រឹម ៨លានដុល្លារ។ គួរពីខេដិជនលក ការនៅចុះលសិច្ចិថែក ត្រូវបែងប្រែក តើនេ ២០,៣% ធ្វើបន្ទីនឹងខេមន (១៩,៣% ធ្វើបន្ទីនឹងមួយឆ្នាំមិន) ដូច ៣៦៣,៣លានដុល្លារ ហើយការនៅចុះលសិច្ចិថែក តើនេ ៨៥,៣% (៨៦,១% ធ្វើបន្ទីនឹងមួយឆ្នាំមិន) ដូច ២៤,៦លានដុល្លារ។ ការនៅចុះលសិច្ចិថែក ត្រូវបែងប្រែក តើនេ ៨៥,៣% ធ្វើបន្ទីនឹងមួយឆ្នាំមិន នៅឡើ ធ្វើបន្ទីនឹងខេមន បីទីនៅក្នុង ៣៧,៨% ធ្វើបន្ទីនឹងមួយឆ្នាំមិន ដូច ៨,៨លានដុល្លារ ។ គួរពីខេដិជនការនៅចុះលប្រែងម៉ាស៊ីត តើនេ ៦,៤% ធ្វើបន្ទីនឹងខេមន (៣៦,៤% ធ្វើបន្ទីនឹងមួយឆ្នាំមិន) ដូច ៤៦,១លានដុល្លារ។ ការនៅចុះលប្រែងម៉ាស៊ីតខ្សោត្រូវបានកំពុះ ១៦,៤% (៤៨,១% ធ្វើបន្ទីនឹងមួយឆ្នាំមិន) មកត្រឹម ៣,១លានរៀល។ ការនៅចុះលប្រែងសំង់ តើនេ ៤,០% ធ្វើបន្ទីនឹងខេមន ដូច ២៧,៧លានដុល្លារ បីទីនៅក្នុង ២,៤% ធ្វើបន្ទីនឹងមួយឆ្នាំមិន។

ក្នុងខេត្តណា ចំណូលចន្ទុសបរិស់ជ្រាកិតាល ឆ្នាំកំចែ: ៣,៤% ដោយបន្ថីនខេមុន
មកក្រើម ៥៨៤,៩៣៦លានរៀល ឬនៅក្នុង ១៧,២% ដោយបន្ថីនមួយឆ្នាំមុន។
ចំណូលទូទៅក្នុងប្រុង ឆ្នាំកំចែ: ៣,៤% (កំនើន ១៤,៧% ដោយបន្ថីនមួយឆ្នាំមុន)
មកក្រើម ៣៦៧,២៣៦លានរៀល និង ចំណូលមិនមែនពន្ល ឆ្នាំកំចែ: ៦,១% (កំនើន

Highlights

This report highlights a number of economic indicators of Cambodia and its partners. It compares recent figures with those of earlier periods.

Total foreign visitor arrivals in November rose 15 percent from the preceding month (26 percent year on year). Holiday arrivals went up by 17 percent (22 percent year on year) and “other” arrivals by 29 percent (354 percent year on year). Business arrivals dropped by 22 percent, but year on year increased by 22 percent. In the same period, the total value of construction approvals in Phnom Penh went down 60.8 percent from a month earlier (9 percent year on year) to USD43.5 m. The value of villa and house approvals dropped by 8.7 percent from a month earlier to USD12.9 m, of flats by 12.6 percent to USD11.8 m and of “other” by 76.5 percent to USD19.8 m.

In November, the consumer price index (all items) decreased by 0.2 percent from the previous month (1.6 percent increase year on year). Prices of food and non-alcoholic beverages decreased by 0.7 percent (1.2 percent rise year on year). Prices of housing and utilities increased by 0.4 percent (2.5 percent year on year). Prices of clothing and footwear remained unchanged, but year on year rose by 3.1 percent.

In December, the price of gasoline rose by 0.2 percent from the preceding month (5.4 percent year on year) to KHR5286.7/litre. The price of diesel fuel declined by 0.7 percent (2.8 percent rise year on year) to KHR5100/litre. In the same month, the riel appreciated 0.1 percent from a month earlier against the US dollar (1.0 percent year on year), 0.1 percent against the Thai baht (0.5 percent year on year), and 0.1 percent against the Vietnamese dong. In September, liquidity dropped by 0.5 percent from a month earlier (18.5 percent rise year on year) to KHR26,864.1 bn and net foreign assets by 1.6 percent (4.3 percent increase year on year) to KHR18,463.8 bn. Private sector credit went up 2.8 percent (30.5 percent year on year) to KHR21,398.2 bn.

Imports of steel in November rose by 47.8 percent from the preceding month (219.9 percent year on year) to USD9.3 m and of cement by 5.7 percent (72.9 percent year on year) to USD6.4 m. Imports of construction equipment declined by 43 percent (11.6 percent year on year) to USD4 m. In the same month, exports of clothing (all kinds) went up 20.3 percent from a month earlier (19.3 percent year on year) to USD363.3 m and of shoes by 45.3 percent (46.1 percent year on year) to USD29.9 m. Exports of other textile products remained unchanged from the previous month, but year on year increased 37.7 percent to USD5.3 m. In November, imports of diesel fuel rose by 6.9 percent from the previous month (36.5 percent year on year) to USD46.1 m. Imports of fuel oil dropped by 14.4 percent (58.1 percent year on year) to USD3.1 m. Imports of gasoline went up 8.0 percent from a month earlier to USD27.7 m, but year on year declined by 2.5 percent.

In October, total government current revenue declined 3.8 percent from a month earlier to KHR564.8 bn, but year on year rose by 17.2 percent. Revenue from domestic taxes decreased by 3.8 percent (14.7 percent rise year on year) to KHR367.2 bn and from non-taxes by 9.6 percent (35.8 percent increase year on year) to KHR90.6 bn. Import and export tax revenue increased by 1.9 percent from the preceding month (12.9 percent year on year) to KHR107 bn. Total current expenditure went up 33.6 percent from

៣៨.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ៩០,៦ពាន់លានរៀល។ ចំណួលពាន់ពី ពន្លានំបញ្ញ និងទំបាត់ កែន ១.៨% ផ្សេបនីខែមុន (១៧.៨% ផ្សេបនីអម្ចាយត្រាំមុន) ដល់ ១០ពាន់លានរៀល។ ចំណាយចរន្តសុប កែន ៣៣.៦% ផ្សេបនីខែ ខែមុន (៣២.៣% ផ្សេបនីអម្ចាយត្រាំមុន) ដល់ ៤៥៩,៦ពាន់លានរៀល។ ចំណាយ និងការផ្សេបនីក្រោម កែន ៦៤.១% ផ្សេបនីខែមុន (៦៤.១% ផ្សេបនីខែមុន) ដល់ ៤៥៩,៦ពាន់លានរៀល។ ចំណាយការិយាល័យ បើកការិយាល័យ កែន ១២.៥% (១២.៥% ផ្សេបនីខែមុន) ដល់ ១៧៩ពាន់លានរៀល។ ចំណាយការិយាល័យខែក្នុងពីរ និងជំនួយសង្គមកិច្ច កែន ៣២.២% ដល់ ៩៥.១ពាន់លានរៀល បើកការិយាល័យ ២៩.៨% ផ្សេបនីខែមុន។

ក្នុងខែធ្វើការ អង្គភាព ទទួលឱ្យថ្មី ៣.៨% ផ្សេបនីខែមុន (ត្រាក់ចុះ ៣.៨% ផ្សេបនីអម្ចាយត្រាំមុន) ដល់ ៨០៣.៥មួនរៀល/តារាង ហើយ ការិយាល័យ ទទួលឱ្យថ្មី ០.៨% (ត្រាក់ចុះ ២៣.៨% ផ្សេបនីអម្ចាយត្រាំមុន) ដល់ ២៦៤៩.៥មួនរៀល/តារាង។ ម្មោងទីនៃរឿង ឯកសារ ធនាគារ ឬក្រុងក្រុង ៣% ផ្សេបនីខែមុន (១៤.១% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ២៩៨ មួនរៀល/តារាង។ ក្នុងខែដីជីល ការិយាល័យ ត្រាក់ចុះ ០.២% ផ្សេបនីខែមុន (៩.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ២៦៤២.៣មួនរៀល/តារាង និង ត្រាប់ស្ថាយ ចន្ទិត្តការិយាល័យ ៣.៨% (២៤.២% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ៦១៨០មួនរៀល/តារាង។ អង្គភាព ទទួលឱ្យថ្មី ២.៣% ផ្សេបនីខែមុន ដល់ ៤៥៩.៨មួនរៀល/តារាង បើកការិយាល័យ ២៩.៨% ផ្សេបនីខែមុន។

ក្នុងខែធ្វើការ ការពេញឈរអង្គភាព ត្រាក់ចុះ: ២០.៨% ផ្សេបនីខែមុន (៣.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ៦៦១.៨ពាន់លានរៀល ហើយការពេញឈរការិយាល័យបុគ្គលិត និងជំនួយបុគ្គលិត ត្រាក់ចុះ: ០.៣% (២៣.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ៦៦៥.៨មួនរៀល/តារាង។ ការពេញឈរការិយាល័យ ត្រាក់ចុះ: ៨.៨% ផ្សេបនីខែមុន ខែមុន មកត្រីម ២០១.៩ពាន់លានរៀល កែន ២៤.៨% ផ្សេបនីអម្ចាយត្រាំមុន។ ក្នុងខែដីជីល ការពេញឈរការិយាល័យ ត្រាក់ចុះ: ៨.៨% ផ្សេបនីខែមុន (៣៨.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ២៤៤ពាន់លានរៀល ហើយ ការពេញឈរ ត្រាប់ស្ថាយចន្ទិត្ត ត្រាក់ចុះ: ១២.៩% (៩០.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ១២៣ពាន់លានរៀល។ ការពេញឈរអង្គភាព ត្រាក់ចុះ: ៦.៨% ផ្សេបនីខែមុន ខែមុន មកត្រីម ២៩៨ពាន់លានរៀល បើកការិយាល័យ ២៩.៨% ផ្សេបនីខែមុន។ ក្នុងខែដីជីល ការពេញឈរបស់តំបន់អង្គភាព ត្រាក់ចុះ: ០.៦% ផ្សេបនីខែមុន (០.៩% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ២០១.៩ពាន់លានរៀល និង ការពេញឈរបស់ជំបូន ត្រាក់ចុះ: ៨.៩% (៨.៩% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ៦២.៩ពាន់លានរៀល។ ការពេញឈរបស់ការិយាល័យ ត្រាក់ចុះ: ០.៣% ផ្សេបនីខែមុន មកត្រីម ១២៣.៩ពាន់លានរៀល។ ការពេញឈរបស់ការិយាល័យ ត្រាក់ចុះ: ០.៦% ផ្សេបនីខែមុន ខែមុន មកត្រីម ២០១.៩ពាន់លានរៀល ហើយការពេញឈរបស់ការិយាល័យ ត្រាក់ចុះ: ៨.៩% (៨.៩% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ៦២.៩ពាន់លានរៀល។

ក្នុងខែធ្វើការ ការពេញឈរបស់តំបន់អង្គភាព ត្រាក់ចុះ: ០.៦% ផ្សេបនីខែមុន (០.៩% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ២០១.៩ពាន់លានរៀល និង ការពេញឈរបស់ជំបូន ត្រាក់ចុះ: ៨.៩% (៨.៩% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ៦២.៩ពាន់លានរៀល។ ការពេញឈរបស់ការិយាល័យ ត្រាក់ចុះ: ០.៣% ផ្សេបនីខែមុន មកត្រីម ១២៣.៩ពាន់លានរៀល។ ការពេញឈរបស់ការិយាល័យ ត្រាក់ចុះ: ០.៦% ផ្សេបនីខែមុន ខែមុន មកត្រីម ២០១.៩ពាន់លានរៀល ហើយការពេញឈរបស់ការិយាល័យ ត្រាក់ចុះ: ៨.៩% (៨.៩% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ៦២.៩ពាន់លានរៀល។

ក្នុងខែធ្វើការ អង្គភាព USA 2/4 ទទួលឱ្យរៀបចំផ្សេបនីខែមុន បើកការិយាល័យ ៣.៨% ផ្សេបនីអម្ចាយត្រាំមុន ដល់ ១០៨ពាន់លានរៀល/តារាង។ អង្គភាព ៩០០% B ទទួលឱ្យថ្មី ០.២% (៩.៨% ផ្សេបនីអម្ចាយត្រាំមុន) ដល់ ៤៥៩ពាន់លានរៀល/តារាង។ សំណូកសៀវភៅ (US No. 1) ទទួលឱ្យថ្មី ១.៨% ផ្សេបនីខែមុន (២៤.៨% ផ្សេបនីអម្ចាយត្រាំមុន) ដល់ ៥៨៩ពាន់លានរៀល/តារាង។ សំណូកសៀវភៅ (US No. 2) ទទួលឱ្យថ្មី ៣.៨% (កែន ១២.៥% ផ្សេបនីខែមុន) ដល់ ៤៥៩.៨ពាន់លានរៀល/តារាង។ សំណូកសៀវភៅ (US No. 2) ទទួលឱ្យថ្មី ១.៨% ផ្សេបនីខែមុន (២៤៥១.៧មួនរៀល/តារាង) ដល់ ៤៥៩.៨ពាន់លានរៀល/តារាង។ ក្នុងខែធ្វើការ ប្រឈមសំបី (US Gulf Coast) ត្រាក់ចុះ ១២.៨% ផ្សេបនីខែមុន (១២.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ០.៦ពាន់លានរៀល/តារាង។ ក្នុងខែធ្វើការ ប្រឈមសំបី (US Gulf Coast) ត្រាក់ចុះ ១២.៨% ផ្សេបនីខែមុន (១២.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ០.៦ពាន់លានរៀល/តារាង។ ក្នុងខែធ្វើការ ប្រឈមសំបី (US Gulf Coast) ត្រាក់ចុះ ១២.៨% ផ្សេបនីខែមុន (១២.៨% ផ្សេបនីអម្ចាយត្រាំមុន) មកត្រីម ០.៦ពាន់លានរៀល/តារាង។

the preceding month (32.3 percent year on year) to KHR459.6 bn. Expenditure on wages rose by 64.1 percent from the previous month (146.9 percent year on year) to KHR185.5 bn and on other services by 12.5 percent (25.8 percent year on year) to KHR179 bn. Expenditure on subsidies and social assistance went up 32.2 percent to KHR95.1 bn, but year on year dropped by 26.8 percent.

In November, the price of Thai rice rose 3.8 percent from a month earlier (3.8 percent drop year on year) to USD703.5/tonne and of rubber by 0.9 percent (27.8 percent decrease year on year) to USD2629.5/tonne. The price of Thai tapioca went down 3.0 percent from the preceding month (14.1 percent year on year) to USD298/tonne. In the same period, the price of Vietnamese rubber declined by 0.2 percent from the preceding month (9.8 percent drop year on year) to USD2692.3/tonne and of cashew nuts by 3.4 percent (24.2 percent year on year) to USD6150/tonne. The price of Vietnamese rice rose 2.3 percent from a month earlier to USD485.8/tonne, but year on year decreased by 18.8 percent.

Exports of Thai rice in November went down 20.9 percent from a month earlier (3.8 percent year on year) to USD466.9 m and of natural rubber and similar natural gums by 0.3 percent (29.7 percent year on year) to USD665.7 m. Exports of tapioca dropped by 5.8 percent from the previous month to USD201.6 m, yet year on year went up 28.4 percent. In the same month, exports of Vietnamese rubber declined by 5.4 percent from the previous month (34.8 percent year on year) to USD245 m and of cashew nuts by 12.1 percent (10.9 percent year on year) to USD123 m. Exports of Vietnamese rice dropped 6.4 percent from a month earlier to USD292, but year on year increased by 21.2 percent.

In November, exports of the euro zone went down 0.6 percent from a month earlier (0.1 percent year on year) to USD201.4 bn and of Japan 5.1 percent (7.1 percent year on year) to USD62.4 bn. US exports decreased by 0.3 percent from the preceding month to USD129.3 bn, but year on year rose 2.2 percent. In the same month, Malaysian exports dropped by 4.5 percent from the preceding month to USD20.1 bn (4.9 percent rise year on year) and imports by 4.4 percent (6.0 percent increase year on year) to USD16.2 bn.

In December, the price of USA 2/4 rice remained unchanged from the preceding month, but year on year went up 9.5 percent to USD608/tonne. The price of Thai 100 percent B rice increased by 0.2 percent (1.9 percent year on year) to USD599/tonne. The price of soybeans (US No. 1) rose by 1.7 percent from a month earlier (28.7 percent year on year) to USD573.9/tonne while that of maize (US No. 2) dropped 3.9 percent (19.5 percent rise year on year) to USD310.2/tonne. The price of rubber went up 3.3 percent from the previous month to USD2951.7/tonne, yet year on year declined by 12.9 percent. In December, the price of gasoline (US Gulf Coast) decreased 1.9 percent from the previous month (2.7 percent year on year) to USD0.65/litre. The price of diesel fuel (low sulphur No. 2) went down 1.2 percent from a month earlier to USD0.78/litre, but year on year increased 2.8 percent.


សាខកសាលាសេខ្លួនដែលមានការបង្កើតជាអនុវត្តន៍ និង ផ្ទៃទីនិងសេវាភាសា

Main Economic Activities and Consumer Prices in Cambodia

Fixed Asset Investment Approvals by CDC*

Agriculture

2009 Q4–2012 Q3




*Including expansion projects.

Source: Council for the Development of Cambodia

Foreign Visitor Arrivals


November 2011– November 2012



Source: Ministry of Tourism

Phnom Penh: Value of Construction Approvals


November 2011– November 2012



Source: Municipality of Phnom Penh

Phnom Penh: Gasoline & Diesel Prices

October 2011–December 2012




Source: CDRI

Consumer Price Index

(December 2006=100)


May 2011–November 2012



Source: National Institute of Statistics

Interest Rates on 12-Month Bank Deposits (%)


September 2011– September 2012



Source: Economic & Monetary Statistics, NBC


សាខាគារនាមត្រាចុះប្រាក់ និង ចំណួលយោនធនគ្គតីក្រសួងប្រែដែន

Exchange Rates, Money and Credit



ពាណិជ្ជកម្មប្រចាំប្រចាំឆ្នាំ និង ការអនុវត្តន៍ទំនាក់ទំនង


External Trade and National Budget Operations



ខ្មែរសេដ្ឋកិច្ចអនុបាលនគរបាល


Provincial Food Prices

Food Prices in Siem Reap Province
October 2011–December 2012




Source: CDRI

Food Prices in Battambang Province
October 2011–December 2012




Source: CDRI

Food Prices in Kompong Cham Province
October 2011–December 2012




Source: CDRI

Food Prices in Kampot Province
October 2011–December 2012




Source: CDRI

Food Prices in Svay Rieng Province
October 2011–December 2012



Source: CDRI

Food Prices in Kompong Speu Province
October 2011–December 2012




Source: CDRI

ក្រសួងពិសេសនាមខេត្តក្រសួងពិសេសនាមខេត្ត


Provincial Goods Prices in Cambodia

Cambodia: Rice Prices in Three Provinces




Source: CDRI

Cambodia: Rice Prices in Three Provinces




Source: CDRI

Cambodia: Fish Prices in Three Provinces




Source: CDRI

Cambodia: Fish Prices in Three Provinces




Source: CDRI

Cambodia: Pork Prices in Three Provinces



Source: CDRI


Cambodia: Pork Prices in Three Provinces



Source: CDRI


ក្រុងតិប្បុរាណ សារព័ន្ធទៀត នៃសមាគមនីយោបាយនៃបាតិដែលជាប្រជាសាស្ត្របាន
Goods Prices, Exports and International Tourist Arrivals to Partners of Cambodia

Thailand: Prices of Rubber, Rice and Tapioca
September 2011–November 2012




Source: Bank of Thailand, *Foreign Trade and Balance of Payments*

Vietnam: Prices of Rubber, Rice and Cashew Nuts
September 2011–November 2012




Source: General Statistics Office of Vietnam

Thailand: Exports
September 2011–November 2012




Source: Customs Department of Thailand

Vietnam: Exports
September 2011–November 2012




Source: General Statistics Office of Vietnam

Thailand: International Arrivals
September 2010–November 2011



Source: Thailand Office of Tourism Development

Vietnam: International Arrivals
September 2011–November 2012




Source: Estimates by General Statistics Office of Vietnam

សាខកម្មនាគារសេដ្ឋកិច្ច និង អប្បបាយសិទ្ធិជនាន់របស់ខ្លួនប្រចាំខែត្រីនៃសៀវភៅកម្ពុជា


Economic Activity and Inflation Rates of Selected Economic Partners of Cambodia

Year-on-Year Growth of Main Exports: Japan
September 2011–November 2012




Source: Japanese Trade and Investment Statistics

Goods Exports: US, Euro Zone & Japan
September 2011–November 2012




Sources: BEA, Eurostat and OECD

External Trade: Malaysia
September 2011–November 2012




Source: Ministry of International Trade and Industry, Malaysia

Inflation Rates: China, Hong Kong & South Korea
(percent price change from a year earlier)
September 2011–November 2012




Sources: IMF and Economist (5 Jan 2013)

Inflation Rates: US, Euro Zone & Japan
(percent price change from a year earlier)
September 2011–November 2012



Sources: IMF and Economist (5 Jan 2013)


Inflation Rates: Selected ASEAN Countries
(percent price change from a year earlier)
September 2011–November 2012



Sources: IMF and Economist (5 Jan 2013)

អ្នកតុលាប្រាក់ និង ស្ថានភាពផ្លូវជីវិត្យនៃទំនើបនគ្គលេខាដី

Exchange Rates and Commodity Prices in World Markets



ព័ត៌មាននៃវិក្សប្រុង

Economic News

ព័ត៌មានសេច្ចិប្បន្នលាស់

ការនាំចេញរបស់កម្មិតាថែនបុន គីន ៤១ភាគយ ចូង ១១ខែជុង ឆ្នាំ២០១២

យោងតាមទីន្ទូនយោបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្នូន្តែរ៖
 ពេល ១១ខែដំបូង ឆ្នាំ២០១២ កម្ពុជា បាននាំចេញទីនិងក្រោមទៅ
 ដើម្បីបុន្ណានអំឡុងសប្តាហិរញ្ញវត្ថុ ១៩១ណានដុល្លារ ឬ កើន ៤១,៤% ផ្សេបនីង
 រយៈពេលដូចត្រូវការលើត្រូវមែន។ ប្រមាណ ៦០% នៃទីនិងក្រោមនាំចេញ
 គឺជា សម្រៀប់បាក់ ស្មើរាជធីន និងជំនួយជាយេនកំណើន
 ដែលទ្រូវការ ជលិតជលនៃសាធារណនិងកសិកម្មរឿងទ្រូវត កំមាន
 នាំចេញដឹងដីរ។ បីន្ទូនការនាំចេញទៅដើម្បី មានចំណោកស្រីនឹង
 ៣,៤% បីណ្ឌារោះ នៃតម្លៃនាំចេញសប្តាហិរញ្ញវត្ថុ ឆ្នាំ២០១២ ខណៈដែល
 ការនាំចេញទៅសហរដ្ឋអាមេរិក មានចំណោក ៣៧,២%
 ទៅសហភាពអីរីប ៣២% និង ទៅតំបន់ភាគីន ៧,០%។
 ការនាំចេញទៅដើម្បីបានចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩
 មានតម្លៃសប្តាហិរញ្ញវត្ថុ ៥១៥ណានដុល្លារ ដោយកើនឡើងត្នូន្តែរក្រោម
 ប្រចាំឆ្នាំ ៤២,៤%។

ក្នុងអំឡុងពេល ពីរបីឆ្នាំចូងក្រាយនេះ វិនិយោគិតជប៉ុនការសំទាប់រាល់រាល់ បានបានដោយ វិនិយោគមានសាច្តានុទលស្អាត ក្រុមហ៊ុនជប៉ុនជំរាប់ការសំទាប់រាល់ និងចូរប់នានានៅក្នុងជាមួយ ដើម្បីការសិក្សាទីបិរិយាការសាធារណិតកម្មុម និងចូរប់នានានៅក្នុងជាមួយ មួយនឹងចាប់ដើម្បីមបណ្តាក់ទុនវិនិយោគ។ ក្នុងចូងឆ្នាំចូងក្រាយនេះ វិនិយោគិតនឹងបានបណ្តាក់ទុនប្រមាណ ៤០០លានដុល្លារ ក្នុងវិស័យគារបច្ចីន រួមមាន កោងចក្រភពឡើងទោចក្រយានយន្តនិង គ្រឿងបន្ទាស កោងចក្រភពខ្ពស់និងជិតបាន/ថង់ កោងចក្រកំដែងគោរព ហារសម្រួល និង កោងចក្រភាគដែរ ជាផើមទាំង កំណើនការពាណាពានធនឹង ខាងនៃយោបាយនិងការទួត រាងចិន និងជប៉ុន លើការដេញឈឺម កោះក្នុងចុងមួយចំនួន ដើលបានចំណាត់កំណើនបានិត្យ កម្មរាក់ប្រទេសទាំងពីរ ក្រុមទាំង កំណើនផ្លូវតាមលក្ខម្មនៅប្រទេស ចិន គឺជាក្នុងចុងមួយចំនួន សំឡើងរកឱ្យការសង្គម និងការសង្គម នៅក្នុងប្រទេសទាំងពីរ។

Economic News Highlights

Cambodia's exports to Japan jump 41 percent in eleven months of 2012

Cambodia exported USD191 m worth of goods to Japan in the first eleven months of 2012, a 41.4 percent rise from the same period of 2011, according to data of the Ministry of Economy and Finance. Ninety percent of exported commodities were clothing, shoes and other textile products. Fishing and other agricultural products were also exported. Nonetheless, the exports to Japan accounted for 3.4 percent of the total export value in 2012 compared to the US (37.2 percent), the EU (32 percent) and ASEAN (7.0 percent). From 2000 to 2011, total exports to Japan value reached USD514 m, growing at an annual rate of 42.4 percent.

Cambodia has also seen growing interest from Japanese investors in the last few years. More Japanese conglomerates have studied the Cambodian business environment and laws as a prelude to investing. Over the last four years, Japanese investors have invested about USD400 m in areas including an assembly factory for motorcycles and parts, packaging and bag manufacturing, seafood processing and clothing. The rising political and diplomatic tension over a number of islets between China and Japan, which partly jeopardises business relations of the two countries, and rising labour costs in China are some of the push factors for Japanese investors to eye investment opportunities elsewhere.

Links to others economic news

1. “Cambodia, UAE set to boost cooperation in economics, tourism”
http://news.xinhuanet.com/english/world/2013-01/23/c_132123114.htm
 2. Cambodia's garment workers to get pay rise for 2013”
http://news.xinhuanet.com/english/china/2013-01/22/c_132119517.htm